

“ការដើរហែក្បួនធម្មយាត្រា - សិទ្ធិយាត្រាដែលដឹកនាំដោយព្រះសង្ឃ ដើម្បី ប្រារព្ធធិតាសិទ្ធិមនុស្សអន្តរជាតិនៅប្រទេសកម្ពុជា”

រាជធានីភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤៖ សកម្មជនសិទ្ធិមនុស្សប្រមាណជាង ៦០០ នាក់ ដែលត្រូវបានដឹកនាំដោយព្រះសង្ឃ និងធ្វើការដើរហែក្បួនធម្មយាត្រា-សិទ្ធិយាត្រា លើដងផ្លូវជាតិចំនួន ៦ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៤ ដើម្បីប្រារព្ធខួបលើកទី៦៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ (IHRD)។ សហគមន៍មួយចំនួនដែលទទួលរងគ្រោះពីជម្លោះដីធ្លីនានា សមាគមន៍ បណ្តាញ សហជីព និងអង្គការមិនមែនរដ្ឋាភិបាលនានា ក៏ដូចជាអ្នកភូមិនៅក្នុងសហគមន៍នៅ ទីជនបទ និងទីប្រជុំជននៅតាមដងផ្លូវជាតិ ក៏បានចូលរួមជាមួយអ្នកទាំងនោះផងដែរ។



នៅតាមដងផ្លូវ បន្ថែមពីការតស៊ូមតិសិទ្ធិមនុស្ស អ្នកចូលរួមនឹងចូលរួមនៅការផ្តល់នូវពុទ្ធិវិទ្យា និងសិទ្ធិមនុស្ស វគ្គសំនួរចម្លើយ សំនួរល្បួងប្រាជ្ញា និងកំណាព្យ។

ព្រះតេជគុណ លួន សុភាត បានមានសង្ឃដីកាថា៖ “ព្រះពុទ្ធសាសនា គឺជាសាសនាដែលការពារ សិទ្ធិមនុស្ស តាមរយៈគោលការណ៍សន្តិភាព សេរីភាព និងយុត្តិធម៌សង្គម។ សម្រាប់អត្តា ព្រះសម្មាសម្ពុទ្ធ ក៏ជាអ្នកការពារសិទ្ធិមនុស្សមួយអង្គផងដែរ ហើយខ្ញុំសូមធ្វើការស្នើសុំពីគ្រប់ព្រះសង្ឃទាំងអស់ ឲ្យក្រោក ឈរឡើងចងជាផ្នែកមួយ ជាមួយសកម្មជនសិទ្ធិមនុស្សដទៃទៀត ដើម្បីយុត្តិធម៌សង្គម។”

នៅថ្ងៃទី១០ ខែធ្នូ គ្រប់អ្នកដើរហែក្បួនតាមផ្លូវជាតិទាំងអស់ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ និងបង្ហាញញឹមរបស់អ្នកទាំងនោះទៅដល់រដ្ឋសភាជាតិ ក៏ដូចជាបង្ហោះប៉ោងប៉ោង និងច្រៀងបទភ្លេងជាតិ ផងដែរ ដើម្បីជូនដំណឹងដល់អ្នកតំណាងរាស្ត្រទាំងអស់អំពីសារនៃសិទ្ធិមនុស្សអន្តរជាតិនាឆ្នាំនេះ គឺ “ការគោរពសិទ្ធិមនុស្សនាំមកនូវសន្តិភាព”។

ក៏ជាផ្នែកមួយនៃព្រឹត្តិការណ៍សិទ្ធិមនុស្សអន្តរជាតិនាឆ្នាំនេះ សមាជិកសហគមន៍ជនជាតិដើមភាព តិចប្រមាណ ៣០០ នាក់ នៅខេត្តរតនគិរី រួមជាមួយព្រះសង្ឃ យុវជន និងអង្គការមិនមែនរដ្ឋាភិបាលជា ច្រើន ក៏នឹងចូលរួមរៀបចំព្រឹត្តិការណ៍ធម្មយាត្រា-សិទ្ធិយាត្រា ជាលើកដំបូងនៅទីនោះផងដែរ។

លោក ម៉ង់ វិចិត្រ ជំនួយការនាយកសមាគមខ្មែរលើ (Highlander Association) បានមាន ប្រសាសន៍ថា៖ “យើងមានអារម្មណ៍រំភើបឥតឧបមា ក្នុងការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិច ទាំងអស់មកពីខេត្តរតនគិរី នៅក្នុងការដើរហែក្បួនធម្មយាត្រា-សិទ្ធិយាត្រា នាឆ្នាំនេះ។” លោក បានបន្ត

ទៀតថា៖ “ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃទី៣ ខែធ្នូ នៅស្រុកអូរជុំ ជាកន្លែងដែលសហគមន៍ជនជាតិ ដើមភាគតិច នឹងសម្តែងរបាំប្រពៃណីរបស់អ្នកទាំងនោះ និងចែករំលែកនូវរឿងរ៉ាវអំពីជម្លោះដីធ្លី ហើយ និងបញ្ជាក់លោកសិទ្ធិមនុស្សផ្សេងៗទៀត ដែលកើតមាននៅក្នុងសហគមន៍របស់អ្នកទាំងនោះ។”

បន្ទាប់ពីព្រឹត្តិការណ៍នៅថ្ងៃទី៣ ខែធ្នូ គ្រប់អ្នកចូលរួមទាំងអស់ដែលមកពីខេត្តរតនគិរី នឹងធ្វើការ ដើរហែក្បួនធម្មយាត្រា-សិទ្ធិយាត្រា ទៅកាន់ទីក្រុងបានលុងនៃខេត្តរតនគិរី នៅថ្ងៃទី៤ ខែធ្នូ ហើយបន្ត ដំណើរទៅទីរួមស្រុកកូនមុំ នៅថ្ងៃទី៥ ខែធ្នូ មុនពេលដែលអ្នកទាំងនោះទៅជួបជុំជាមួយក្រុមដើរហែក្បួន មួយក្រុមទៀតនៅលើផ្លូវជាតិលេខ ៦ នៅថ្ងៃទី៦ ខែធ្នូ។ ជាចុងក្រោយ អ្នកទាំងនោះ នឹងប្រមូលផ្តុំគ្នានៅ វិមានរដ្ឋសភាជាតិនៅថ្ងៃទី១០ ខែធ្នូ ដើម្បីដាក់ពាក្យទៅកាន់អ្នកតំណាងរាស្ត្រទាំងអស់ស្តីពីសិទ្ធិរបស់ជន ជាតិដើមភាគតិច។

នៅក្នុងការប្រមើលមើលនូវព្រឹត្តិការណ៍នាឆ្នាំនេះ ព្រះតេជគុណ កែវ សុមាលី បានអំពាវនាវសូម ឲ្យរាជរដ្ឋាភិបាល សូមមេត្តាគោរពនូវសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា។ ព្រះអង្គមានសង្ឃដីកាថា៖ “អ្នកការពារសិទ្ធិមនុស្សជាច្រើននៅទូទាំងប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងអំពើហិង្សា ការបំភិតបំភ័យ និងការកម្រាមកំហែងកាន់តែច្រើនឡើងៗ ពីអាជ្ញាធររដ្ឋ ហើយសកម្មភាពនេះ ត្រូវតែបញ្ឈប់។ ជាថ្មីម្តង ទៀត អត្តាភាពសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមលោកមេត្តាគោរពច្បាប់របស់សាសនា និង សិទ្ធិមនុស្ស ដើម្បីធានាឲ្យមាននូវយុត្តិធម៌ សេរីភាព និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា។”

ការដើរហែក្បួនធម្មយាត្រា-សិទ្ធិយាត្រា ជាច្រើនថ្ងៃ នាឆ្នាំនេះ នឹងត្រូវបានប្រព្រឹត្តិឡើងដោយចែក ចេញជា ៦ក្រុមធំៗ ទៅលើផ្លូវជាតិចំនួន ៧ នៅក្នុងប្រទេសកម្ពុជា។ ក្បួនធម្មយាត្រា-សិទ្ធិយាត្រា នឹងចាប់ ផ្តើមចាប់ពីចំនុចមួយចំនួនតាមបណ្តាខេត្តដូចខាងក្រោម៖

- ផ្លូវជាតិលេខ ១៖ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
- ផ្លូវជាតិលេខ ២៖ វត្តសោម ស្រុកគិរីវង្ស ខេត្តតាកែវ
- ផ្លូវជាតិលេខ ៣៖ វត្តដីក្រហម ភូមិដីក្រហម ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត
- ផ្លូវជាតិលេខ ៤៖ វត្តភ្នំពេជ្យនិល ឃុំត្រៃត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
- ផ្លូវជាតិលេខ ៥៖ វត្តឧទុមពរ ស្រុករលៀប្បៀ ខេត្តកំពង់ឆ្នាំង
- ផ្លូវជាតិលេខ ៦/៧៖ វត្តត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

គ្រប់អ្នកសារព័ត៌មានទាំងអស់ នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ធម្មយាត្រា-សិទ្ធិ យាត្រានាឆ្នាំនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

- ផ្លូវជាតិលេខ ១៖
ព្រះភិក្ខុ អ៊ិន ពុទ្ធី, វត្តស្ទឹងមានជ័យ, ទូរស័ព្ទលេខ៖ ០១០ ២៥៨ ៦៩០
- ផ្លូវជាតិលេខ ២៖
ព្រះភិក្ខុ កែវ សុម៉ាលី ,បណ្តាញព្រះសង្ឃឯករាជ្យ០៧០ទូរស័ព្ទលេខ៖ , ៧៧០ ៥៧៥
- ផ្លូវជាតិលេខ ៣៖
ព្រះភិក្ខុ ណាំ ចាន់ថេន ,បណ្តាញព្រះសង្ឃឯករាជ្យ ទូរស័ព្ទលេខ៖ ,០៩៦ ៦៨៦៩ ៦៨៦
- ផ្លូវជាតិលេខ ៤៖
ព្រះភិក្ខុ ពិសិដ្ឋ ចៅសែន្យរដ្ឋា០៦៨ទូរស័ព្ទលេខ៖ ,វត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ , ៩៨១ ៩៩៩
- ផ្លូវជាតិលេខ ៥៖
ព្រះភិក្ខុ ថង ណារិទ្ធិ ,វត្តនាគវ័ន្ត ទូរស័ព្ទលេខ៖ ,០៩៣ ៥៤៦ ២៥៨
- ផ្លូវជាតិលេខ ៦ ៖៧/
លោក ស៊ុម ម៉ាណែត ,សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ៖ទូរស័ព្ទលេខ ,០១២ ៤៦៥ ៧០៨
- ផ្លូវជាតិលេខ ៧ ៖(ខេត្តរតនគិរី)
ព្រះភិក្ខុ ងឹម សៅរ៍សំខាន់ ,អង្គការធម្មទានសង្គម / ៧៩២ ៤៧៤ ០៩៨ទូរស័ព្ទលេខ៖ ,០១៧ ៤៩៤ ៣២៤
- រាជធានីភ្នំពេញ៖
ព្រះភិក្ខុ ថង ណារិទ្ធិ ,វត្តនាគវ័ន្ត ទូរស័ព្ទលេខ៖ ,០៩៣ ៥៤៦ ២៥៨
- គណកម្មាការមុខរដ្ឋសភាជាតិ៖
អ្នកស្រី ប៊ូរ សោភា ទូរស័ព្ទលេខ៖ ,សហគមន៍បឹងកក់ ,០៨៥ ៤៦២ ២២២